

ឧសភា គឺជាខែនៃកេរ្តិ៍មរតកជនជាតិអាមេរិកាំងដើមកំណើតអាស៊ីប៉ាស៊ីហ្វិក!

ឧសភា គឺជាខែនៃកេរ្តិ៍មរតកជនជាតិអាមេរិកាំងដើមកំណើតអាស៊ីប៉ាស៊ីហ្វិក!
ដោយបានបង្កើតឡើងពីសំណាក់ព្រឹទ្ធិសភាសហរដ្ឋអាមេរិក ក្នុងទស្សវត្សរ៍ឆ្នាំ 1990
[ខែនៃកេរ្តិ៍មរតកជនជាតិអាមេរិកាំងដើមកំណើតអាស៊ីប៉ាស៊ីហ្វិក \(Asian Pacific American Heritage Month\)](#) គឺជាកម្មវិធី បង្ហាញអំពីសាច់រឿងរបស់ពលរដ្ឋដែលរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក
ដែលមានដូនតាជាជនជាតិអាស៊ី ឬជាអ្នករស់នៅតាមដែនកោះក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ ជាលក្ខណៈ
បច្ចេកទេស សកម្មភាពនេះ គឺរួមបញ្ចូលអ្នករស់នៅក្នុងទ្វីបអាស៊ី និងអ្នករស់នៅតាមកោះនៃដែនសមុទ្រ
ប៉ាស៊ីហ្វិកខាងត្បូង បូករួមទាំងកោះហាវ៉ៃ អាមេរិកាំងសាម៉ូអា (American Samoa)
កោះសហព័ន្ធមីក្រូនេស៊ី (Federated Islands of Micronesia) កោះហ្គួម (Guam) និងកោះផ្សេងៗ
ទៀតជាច្រើន ។ ចំពោះក្រុងហ្សឺណែវ យើងរំលឹក [ពលរដ្ឋចំនួនប្រាំពីរភាគរយនៃប្រជាជនសរុប
មានអត្តសញ្ញាណជាជនជាតិដើមកំណើតអាស៊ី](#) ។

ពលរដ្ឋមកពីប្រទេសអាស៊ីនានា ឬមកពីកោះក្នុងដែនសមុទ្រប៉ាស៊ីហ្វិក បានចូលរួមចំណែកក្នុងការអភិ
វឌ្ឍន៍សហរដ្ឋអាមេរិក តាមវិធីផ្សេងៗជាច្រើន ។ ក្រោយមានការរុករកឃើញរ៉ែមាសនៅរដ្ឋកាលីហ្វ័រនីញ៉ា
គឺជនជាតិចិនអន្តោប្រវេសន៍ជាច្រើន បានចូលមកក្នុងទឹកដីកាលីហ្វ័រនីញ៉ា
ដែលជាផ្នែកមួយនៃសកម្មភាពផ្តើររ៉ែមាស (Gold Rush) ហើយក្រោយមក ពួកគេ [បានចូលរួម
ការងារសាងសង់ផ្លូវដែកក្នុងទ្វីប](#) ។ អន្តោប្រវេសន៍ចិន ក៏បាននាំគ្នាចូលមកបោះទីលំនៅក្នុងរដ្ឋ
[លូស៊ីអានា \(Louisiana\)](#) ផងដែរ ក្រោយការបញ្ចប់សករាជទាសភាពអាមេរិកាំង ដោយសារនៅពេលនោះ
ម្ចាស់ចំការធំៗត្រូវការកម្លាំងពលកម្មថ្មី សម្រាប់ដំនួសកម្លាំងកម្មករដែលទើបបានរួចខ្លួនពីទាសភាព ។
នៅកោះហាវ៉ៃ [ក្រុមហ៊ុនផលិតស្ករជាច្រើន បាននាំចូលកម្មករជនជាតិចិន ជប៉ុន និងហ្វីលីពីន សម្រាប់
ធ្វើការក្នុងចំការរបស់ពួកគេ](#) ។ កោះហាវ៉ៃ ក៏ជាដែនដីកម្មសិទ្ធិរបស់ជនជាតិដើមហាវ៉ៃដែរ មុនឆ្នាំ 1959
នៅពេលដែលដែនកោះនេះបានក្លាយជាផ្លូវការរបស់ សហរដ្ឋអាមេរិក ក្រោយការដាក់ដែនកោះនេះជាឧបសម្ព័ន្ធ
។ យើងអាចនិយាយថា សហរដ្ឋអាមេរិកអាចមិនមានស្ថានភាពដូចបច្ចុប្បន្ននេះទេ
បើសិនជាមិនមានជនជាតិអាស៊ី អ្នករស់នៅតាមកោះនៃដែនសមុទ្រប៉ាស៊ីហ្វិក
ឬជនអន្តោប្រវេសន៍ចូលមករស់នៅទេនោះ ។

[ទោះជាយ៉ាងណាក៏ដោយ ពាក្យថា “ជនជាតិអាមេរិកាំងដើមកំណើតអាស៊ី - Asian American” ក៏នៅមាន
ភាពថ្មីនៅឡើយ ក្នុងសង្គមអាមេរិក](#) ។ ដោយមានដើមកំណើតមកពីប្រទេសផ្សេងជាច្រើន
ជនអន្តោប្រវេសន៍អាស៊ី បាននាំមកជាមួយពួកគេនូវនយោបាយរបស់ប្រទេសកំណើតខ្លួន
ដែលនេះគឺមិនទាន់ទាំងបាននិយាយដល់អំពីភាពលំបាកក្នុងការទំនាក់ទំនងដោយប្រើភាសាខុសៗគ្នា
ជាច្រើន ។ នៅពេលនោះពួកគេ មិនបានចាត់ទុកថាខ្លួនជាសហគមន៍មួយឡើយ ។ គឺរហូតដល់ឆ្នាំ 1968
ទើបក្រុមនិស្សិតនៃសកលវិទ្យាល័យរដ្ឋនៃក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco State University)
បាននាំគ្នាប្រើពាក្យ “ជនជាតិអាមេរិកាំងដើមកំណើតអាស៊ី” ដើម្បីចូលរួមជាមួយនឹង
រណសិរ្សដោះប្រទេស តតិយលោក ([Third World Liberation Front](#)) ។ ដោយមានការ
បំផុសកម្លាំងដោយក្រុម អំណាចជនស្បែកខ្មៅ (Black Power) និងចលនាប្រឆាំងសង្គ្រាម
ពួកគេបានប្រើពាក្យ “ជនជាតិអាមេរិកាំងដើមកំណើតអាស៊ី” ដើម្បីបង្ហាញអំពីបទពិសោធន៍ទូទៅ
របស់ពួកគេជាមួយអាណានិគមន៍ និងការប្រកាន់ជាតិសាសន៍របស់សហរដ្ឋអាមេរិក ។
ប្រវត្តិសាស្ត្រដែលបានកើតឡើងរួមគ្នារវាងពួកគេទាំងអស់នេះ បានជម្រុញឲ្យពលរដ្ឋដែល
មានជាតិពន្ធុខុសៗគ្នានេះ រួបរួមគ្នា និងធ្វើឲ្យមានការផ្លាស់ប្តូរចំពោះរបបគ្រប់គ្រងប្រទេស ។ [រួម
ជាមួយនឹងសម្ព័ន្ធសិស្សស្បែកខ្មៅ \(Black Student Union\) ក្រុមនិស្សិតអាមេរិកាំងដើមកំណើតអាស៊ី
បាននាំគ្នាខិតខំស៊ើបអង្កេតពេលប្រាំខែ ដើម្បីបង្កើតបានកម្មវិធីសិក្សាអំពីជាតិពន្ធុ
ដែលជាកម្មវិធីបង្រៀនអំពីប្រវត្តិសាស្ត្រជាតិសាសន៍របស់ពួកគេ ។ \[ការតស៊ូរបស់ពួកគេ
បានរីករាលដាលទៅកាន់មហាវិទ្យាល័យផ្សេងៗទៀត ដូចជាសកលវិទ្យាល័យ Berkeley ហើយពេលនោះ\]\(#\)](#)

មាននិស្សិតអាមេរិកាំងដើមកំណើតអាស៊ីជាច្រើនបានគៀងគគ្នាចូលរួមគាំទ្រចលនា [ប្រឆាំងសង្គ្រាមអាស៊ីប៉ាស៊ីហ្វិក](#), [ការបណ្តេញមនុស្សចេញ](#), [និងការគៀបសង្កត់ផ្នែកយែនឌ័រ](#) ។

បច្ចុប្បន្ននេះ ពាក្យថា “ជនជាតិអាមេរិកាំងដើមកំណើតអាស៊ី” មានការទទួលស្គាល់យ៉ាងទូលំទូលាយក្នុង សង្គមអាមេរិកាំង ។ ឯកសាររដ្ឋការរបស់រដ្ឋាភិបាល តែងមានសរសេរពាក្យ “ជនជាតិអាស៊ី និងអ្នករស់នៅដែនកោះប៉ាស៊ីហ្វិក” នៅពីមុខប្រអប់សម្រាប់គ្រឹស សម្រាប់ឲ្យអ្នកបំពេញអាច បង្ហាញនូវអត្តសញ្ញាណសាសន៍ ឬជាតិពន្ធរបស់ខ្លួន ។ ក្រុមហ៊ុន និងបណ្តាញសារព័ត៌មាននានា ក៏នាំគ្នារៀបចំកម្មវិធីផ្សាយពិសេសអំពីពិធី [AAPI Heritage Month](#) ដើម្បីប្រារព្ធពិធីបង្ហាញវប្បធម៌អាស៊ី ។ តែកិច្ចការនេះ នៅត្រូវការឲ្យសហគមន៍ចូលរួម ដើម្បីបន្តជម្រុញឲ្យមានការទទួលស្គាល់ អត្តសញ្ញាណជនជាតិអាមេរិកាំងដើមកំណើតអាស៊ី ។

ឧទាហរណ៍មួយនៃកិច្ចការនេះគឺ [គណកម្មការទទួលបន្ទុកកិច្ចការជនជាតិអាមេរិកាំងដើមកំណើតអាស៊ី \(MCAAA, Commission on Asian American Affairs\)](#) ដែលបានបង្កើតឡើងដោយអភិបាលក្រុង ។ ដឹកនាំដោយអ្នកគំណាងក្រុមសហគមន៍ផ្សេងៗគ្នា គណកម្មការ MCAAA បើកកិច្ចប្រជុំរៀងរាល់ខែ ដើម្បីចែករំលែកធនធាន ពិភាក្សាអំពីបញ្ហាប្រឈមរួម និងលើកអនុសាសន៍ សម្រាប់អនុវត្តនយោបាយ របស់សាលាក្រុង ។ កាលពីពេលថ្មីៗនេះ ដើម្បីឆ្លើយតបចំពោះភាសាញ្ញាញការប្រកាន់ពូជសាសន៍ ដែលជាការស្តើបន្ទោសដោយខុសទៅលើជនជាតិអាស៊ី អំពីជំងឺ COVID-19 គណកម្មការ MCAAA បានខិតខំធ្វើការជាមួយនិងគណៈកម្មការផ្សេងៗរបស់សាលាក្រុងជាដៃគូ ដើម្បីបញ្ចេញ [សេចក្តីថ្លែងការណ៍ និង វីដេអូ](#) ថ្កោលទោសអំពើឧក្រិដ្ឋកម្មបណ្តាលពីភាពស្ងប់ខ្លើម [និងការញ្ញាញបង្កភាពស្ងប់ខ្លើមក្នុងសង្គម](#) ។

ឧទាហរណ៍មួយទៀតអំពីការចូលរួមរបស់សហគមន៍ ដើម្បី បន្តជម្រុញឲ្យមានការទទួលស្គាល់ អត្តសញ្ញាណជនជាតិអាមេរិកាំងដើមកំណើតអាស៊ី គឺអនុគណកម្មការ [Philly Counts AAPI](#) ។ ដោយបានដឹងថា ជំរឿនសហរដ្ឋអាមេរិក ធ្វើឡើងរៀងរាល់ដប់ឆ្នាំម្តង ហើយជំរឿននេះ គឺជាការកំណត់ អំពីធនធានសម្រាប់ក្រុងហ្វីឡាដែលហ្វៀ [មានអ្នកដឹកនាំជាង 100 នាក់របស់ AAPI បានជួបប្រជុំគ្នា ដើម្បីជម្រុញឲ្យជំរឿននេះ រាប់បញ្ចូលគ្រប់គ្រួសាររបស់សហគមន៍ខ្លួន](#) ។ ពួកគេជួបប្រជុំគ្នាប្រចាំខែ ហើយនៅថ្ងៃបុណ្យរដ្ឋធម្មនុញ្ញក្នុងឆ្នាំ 2019 អនុគណកម្មការ បានរៀបចំធ្វើការបណ្តុះបណ្តាលអំពីការធ្វើ ជំរឿនចំនួន 22 វគ្គ ដោយប្រើភាសា 7 ផ្សេងគ្នា ដើម្បីអប់រំសមាជិកសហគមន៍ AAPI ជាង 900 នាក់ ។ ចាប់ពីពេលនោះមក អនុគណកម្មការ AAPI ជាមធ្យម បានរៀបចំ ព្រឹត្តិការណ៍អប់រំអំពីជំរឿន ចំនួនដប់វគ្គ ក្នុងមួយសប្តាហ៍ ដោយមានអ្នកចូលរួមរាប់ពាន់នាក់ ។

នៅក្នុងខែឧសភានេះ [ការិយាល័យកិច្ចការអន្តោប្រវេសន៍ \(Office of Immigrant Affairs\)](#) បាននាំគ្នា រៀបចំពិធីអបអរតាមអនឡាញ អំពីប្រពៃណីយនៃការធ្វើការរួមគ្នារបស់ជនជាតិអាមេរិកាំង ដើម្បីកំណើតអាស៊ី សម្រាប់គោលដៅទូលំទូលាយជាងមុន ។ រួមជាមួយនិងគណៈកម្មការកិច្ចការជនជាតិ អាមេរិកាំងដើមកំណើតអាស៊ី របស់អភិបាលក្រុង OIA មានមោទនភាពបង្ហាញសកម្មភាពនានា ដូចខាងក្រោម ៖

- **ការតាំងពិពណ៌តាមអនឡាញនូវសិល្បៈរបស់ជនជាតិអាមេរិកាំងដើមកំណើតអាស៊ី** ។ ពេញមួយខែឧសភា MCAAA ក្នុងភាពជាដៃគូជាមួយនិង [កម្មវិធីផ្តួចផ្តើមកំនិតសិល្បៈអាស៊ី \(Asian Arts Initiative\)](#) និងក្រុមសិល្បៈទ្វារដប់ពីរ ([Twelve Gates Arts](#)) នឹងបង្ហាញចំណុច សំខាន់ៗនូវកិច្ចការចម្បងចំនួនបួន ចំពោះសិល្បៈករជាជនជាតិអាមេរិកាំងដើមកំណើតអាស៊ី ។ សូមតាមដានព័ត៌មានរបស់ [MCAAA តាមហ្វេសប៊ុក \(Facebook\)](#) ដើម្បីទទួលបានព័ត៌មាន បន្ថែម ។

- **ការចុះឈ្មោះចូលរួមសកម្មភាពសុខុមាលភាព ។** ជាផ្នែកមួយនៃយុទ្ធនាការដែលស្ថិតក្រោមការឧបត្ថម្ភពីសាលាក្រុង#mindPHL និងក្នុងភាពជាដៃគូជាមួយនឹងនាយកដ្ឋានសុខភាពផ្លូវចិត្ត និងពិការភាពសកម្មភាពសុខភាព (Department of Behavioral Health and Intellectual Disabilities) គណៈកម្មការ MCAA នឹងរៀបចំសេមីណាអនឡាញ ដែលមានផ្តល់ឱកាសដល់ជនជាតិអាមេរិកាំងដើមកំណើតអាស៊ី និយាយអំពីក្នុងការឆ្លើយតបចំពោះពាក្យព្រះញង់បង្កឱ្យមានភាពស្អប់ខ្ពើម ក្នុងសង្គម ។

វិករាយខែនៃកេរ្តិ៍មរតកជនជាតិអាមេរិកាំងដើមកំណើតអាស៊ីប៉ាស៊ីហ្វិក!